

អត្ថបទស្តីពីវិធានការនេះអាចរកបាននៅទំព័រទី 94 និងនៅទីបំណងចង្អុលលេខាធិការតាមរយៈ [voterguide.sos.ca.gov](http://voterguide.sos.ca.gov)។

- អនុញ្ញាតឱ្យមានមូលបត្របំណុលក្នុងមូលដ្ឋានសម្រាប់លំនៅឋានតម្លៃសមរម្យ សម្រាប់អ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ាដែលមានចំណូលទាប និងមធ្យម ឬសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងផ្លូវថ្នល់ ផ្ទៃទឹក និងការការពារអគ្គិភ័យ ត្រូវបានអនុម័តដោយ 55% នៃអ្នកបោះឆ្នោត ជាជាងលក្ខខណ្ឌតម្រូវនៃការអនុម័តពីភាគបីនាពេលបច្ចុប្បន្ន។
- មូលបត្របំណុលត្រូវតែរួមបញ្ចូលលក្ខខណ្ឌតម្រូវគណនេយ្យភាពដែលបានបញ្ជាក់ រួមទាំងគណៈកម្មាធិការត្រួតពិនិត្យប្រជាពលរដ្ឋ និងសវនកម្មហិរញ្ញវត្ថុ និងប្រតិបត្តិការឯករាជ្យប្រចាំឆ្នាំ។
- អនុញ្ញាតឱ្យរដ្ឋាភិបាលក្នុងមូលដ្ឋានវាយតម្លៃពន្ធលើអចលនទ្រព្យលើសពី 1% ដើម្បីសងបំណុលលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃសមរម្យ ប្រសិនបើ

ត្រូវបានអនុម័តដោយ 55% នៃអ្នកបោះឆ្នោតជំនួសឱ្យលក្ខខណ្ឌតម្រូវនៃការអនុម័តពីភាគបីនាពេលបច្ចុប្បន្ន។

**សេចក្តីសង្ខេបនៃការប៉ាន់ប្រមាណរបស់អ្នកវិភាគនីតិបញ្ញត្តិ អំពីផលប៉ះពាល់សារពើពន្ធរបស់រដ្ឋាភិបាលមូលដ្ឋាន និងរដ្ឋ៖**

- បង្កើនការខ្ចីប្រាក់ក្នុងមូលដ្ឋាន ដើម្បីផ្តល់មូលនិធិដល់លំនៅឋានដែលមានតម្លៃសមរម្យ លំនៅឋានទ្រទ្រង់ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ចំនួននៃការខ្ចីកើនឡើងនឹងអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងមូលដ្ឋាន និងអ្នកបោះឆ្នោត។ មូលនិធិដែលបានខ្ចីនឹងត្រូវសងវិញជាមួយនឹងពន្ធអចលនទ្រព្យកាន់តែខ្ពស់។

ការបោះឆ្នោតចុងក្រោយដោយអង្គនីតិបញ្ញត្តិនៅលើ ACA 1 (សំណើ 5)  
(ជំពូកទី 173 លក្ខន្តិកៈឆ្នាំ 2023)  
ព្រឹទ្ធសភា៖ ការបោះឆ្នោតគាំទ្រ 29    ការបោះឆ្នោតមិនគាំទ្រ 10  
សភា៖ ការបោះឆ្នោតគាំទ្រ 55    ការបោះឆ្នោតមិនគាំទ្រ 12

ការបោះឆ្នោតចុងក្រោយដោយអង្គនីតិបញ្ញត្តិនៅលើ ACA 10 (សំណើ 5)  
(ជំពូកទី 134 លក្ខន្តិកៈឆ្នាំ 2024)  
ព្រឹទ្ធសភា៖ ការបោះឆ្នោតគាំទ្រ 31    ការបោះឆ្នោតមិនគាំទ្រ 8  
សភា៖ ការបោះឆ្នោតគាំទ្រ 54    ការបោះឆ្នោតមិនគាំទ្រ 8

**ការវិភាគដោយអ្នកវិភាគច្បាប់**

**ផ្ទៃខាងក្រោយ**

**លំនៅឋានមានតម្លៃថ្លៃនៅរដ្ឋ California។** ផ្ទះធម្មតារបស់រដ្ឋ California បច្ចុប្បន្នមានតម្លៃប្រហែលពីរដងនៃតម្លៃផ្ទះជាមធ្យមនៅទូទាំងប្រទេស។ ដូចគ្នានេះដែរ អ្នកជួលនៅរដ្ឋ California ជាធម្មតាបង់ថ្លៃផ្ទះប្រហែល 50 ភាគរយច្រើនជាង អ្នកជួលនៅក្នុងរដ្ឋផ្សេងទៀត។

**កម្មវិធីក្នុងស្រុកជួយបង់ថ្លៃស្នាក់នៅ។** កម្មវិធីមួយចំនួនជួយប្រជាជន California ដែលមានប្រាក់ចំណូលទាបឱ្យមានលទ្ធភាពចំណាយលើការស្នាក់នៅ។ ឧទាហរណ៍ រដ្ឋាភិបាលជួយបង់ថ្លៃលំនៅឋានបម្រុងទុកសម្រាប់ប្រជាជនដែលមានចំណូលទាប។ កម្មវិធីផ្សេងទៀតផ្តល់លំនៅឋាន និង

សេវាកម្មដល់ក្រុមជាក់លាក់។ ឧទាហរណ៍អំពីក្រុមទាំងនេះរួមមាន ជនពិការ ឬអ្នកដែលប្រឈមនឹងការគ្មានផ្ទះសម្បែងរ៉ាំរ៉ៃ។ យើងសំដៅទៅលើកម្មវិធីលំនៅឋានដែលមានតម្លៃសមរម្យ និងគាំពារជា “ជំនួយលំនៅឋាន។”

**រដ្ឋាភិបាលក្នុងតំបន់ក៏បង់ថ្លៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ។** ឧទាហរណ៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបង់ដោយរដ្ឋាភិបាលក្នុងតំបន់រួមមានផ្លូវ មន្ទីរពេទ្យ ស្ថានីយ៍ពន្លត់អគ្គិភ័យ បណ្ណាល័យ និងសំណង់ប្រព្រឹត្តិកម្មទឹក។

**រដ្ឋាភិបាលក្នុងតំបន់ជាញឹកញយប្រើប័ណ្ណបំណុលដើម្បីបង់ថ្លៃកម្មវិធីជំនួយលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។** ប័ណ្ណបំណុលគឺជាមធ្យោបាយសម្រាប់រដ្ឋាភិបាលក្នុងតំបន់

**ការវិភាគដោយ អ្នកវិភាគច្បាប់**

បន្ត

ក្នុងការខ្ចីប្រាក់ ហើយបន្ទាប់មកសងវិញ ឬក៏នឹងការប្រាក់តាមពេលវេលា។ ស្រដៀងគ្នាទៅនឹងវិធីដែលគ្រួសារបង់រំលោះបំណុលលើផ្ទះរបស់ពួកគេ ប័ណ្ណបំណុលអនុញ្ញាតឱ្យរដ្ឋាភិបាលបែងចែកខ្ទង់ចំណាយក្នុងរយៈពេលពីរបីទសវត្សរ៍។

**ប័ណ្ណបំណុលមួយចំនួនទាមទារការយល់ព្រមពីភាគីពីរ អ្នកបោះឆ្នោតក្នុងតំបន់។** សម្រាប់ទីក្រុង ខោនធី និងស្រុកពិសេស ប័ណ្ណបំណុលដែលបានបង់ដោយការបង្កើនពន្ធលើអចលនទ្រព្យ ជាធម្មតាត្រូវឱ្យអ្នកបោះឆ្នោតក្នុងតំបន់ចំនួនពីរភាគបីអនុម័តសិន។ ដំណើរការទាំងនេះត្រូវបានគេហៅថា ប័ណ្ណបំណុលកាតព្វកិច្ចទូទៅ។

**សំណើ**

សំណើ 5 ផ្លាស់ប្តូរច្បាប់នៅក្នុងរដ្ឋធម្មនុញ្ញនៃរដ្ឋ California សម្រាប់ការអនុម័តប័ណ្ណបំណុលកាតព្វកិច្ចទូទៅរបស់រដ្ឋាភិបាលក្នុងតំបន់មួយចំនួន។ វាក៏ទាមទារឱ្យរដ្ឋាភិបាលក្នុងតំបន់ត្រួតពិនិត្យការប្រើប្រាស់ប្រាក់ចំណូលតាមមធ្យោបាយជាក់លាក់ផងដែរ។

**កាត់បន្ថយតម្លៃការលើការអនុម័តពីអ្នកបោះឆ្នោតសម្រាប់ប័ណ្ណបំណុលមួយចំនួន។** សំណើ 5 បន្ថយតម្លៃការបោះឆ្នោតដែលចាំបាច់ដើម្បីអនុម័តប័ណ្ណបំណុលកាតព្វកិច្ចទូទៅក្នុងតំបន់ ប្រសិនបើការអនុម័តទាំងនោះផ្តល់មូលនិធិជំនួយលំនៅឋាន ឬហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ជាពិសេស សំណើ 5 កាត់បន្ថយតម្លៃការអនុម័តអ្នកបោះឆ្នោតពីពីរភាគបីទៅ 55 ភាគរយ។

**ទាមទារសកម្មភាពត្រួតពិនិត្យជាក់លាក់។** សំណើ 5 ទាមទារឱ្យរដ្ឋាភិបាលក្នុងតំបន់ចាត់វិធានការជាក់លាក់ដើម្បីត្រួតពិនិត្យការប្រើប្រាស់មូលនិធិប័ណ្ណបំណុលដែលគាំទ្រជំនួយលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ឧទាហរណ៍ រដ្ឋាភិបាលក្នុងតំបន់នឹងត្រូវធ្វើសវនកម្មហិរញ្ញវត្ថុ និងប្រតិបត្តិការងារករណីប្រចាំឆ្នាំ។ គណៈកម្មាធិការត្រួតពិនិត្យប្រជាពលរដ្ឋក៏នឹងត្រូវបានតែងតាំងដើម្បីជួយត្រួតពិនិត្យការចំណាយផងដែរ។

**ផលប៉ះពាល់សារពើពន្ធ**

**ប័ណ្ណបំណុលក្នុងតំបន់មួយចំនួនទំនងជាអនុម័ត។** ការកាត់បន្ថយតម្លៃការការយល់ព្រមពីអ្នកបោះឆ្នោតនឹងធ្វើឱ្យដំណើរការនេះកាន់តែងាយស្រួលក្នុងការអនុម័តប័ណ្ណបំណុលកាតព្វកិច្ចទូទៅក្នុងតំបន់សម្រាប់ជំនួយលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ លទ្ធផលបោះឆ្នោតក្នុងតំបន់នាពេលថ្មីៗនេះ បានបង្ហាញថា វិធានការបន្ថែមពី 20 ភាគរយទៅ 50 ភាគរយនៃវិធានការប័ណ្ណបំណុលក្នុងតំបន់នឹងត្រូវអនុម័តក្រោមលក្ខខណ្ឌតម្លៃនៃកាត់បន្ថយការអនុម័តអ្នកបោះឆ្នោតរបស់សំណើ 5 ។ វិធានការទាំងនោះនឹងរកប្រាក់បានពីរបីពាន់លានដុល្លារក្នុងរយៈពេលជាច្រើនឆ្នាំ។ ការកាត់បន្ថយតម្លៃការអនុម័តពីអ្នកបោះឆ្នោត ក៏អាចមានន័យថា រដ្ឋាភិបាលក្នុងតំបន់ស្នើសុំវិធានការបន្ថែមទៀត។

**ការបង្កើនមូលនិធិក្នុងតំបន់សម្រាប់ជំនួយលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។** ការបង្កើតការអនុម័តប័ណ្ណបំណុលក្នុងតំបន់ អាចបង្កើនមូលនិធិដែលមានសម្រាប់ជំនួយលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ចំនួនទឹកប្រាក់កើនឡើងនេះ មិនច្បាស់លាស់ទេ។ ដោយផ្អែកលើនិន្នាការថ្មីៗ វាអាចមានយ៉ាងហោចណាស់ពីរបីពាន់លានដុល្លារក្នុងរយៈពេលជាច្រើនឆ្នាំ។ ចំនួនទឹកប្រាក់កើនឡើងនេះ នឹងប្រែប្រួលនៅទូទាំងរដ្ឋាភិបាលក្នុងតំបន់។ ប្រសិនបើអ្នកបោះឆ្នោតក្នុងតំបន់អនុម័តលើប័ណ្ណបំណុលបន្ថែមទៀត រដ្ឋាភិបាលក្នុងតំបន់ក៏នឹងមានការចំណាយលើការខ្ចីប្រាក់កាន់តែច្រើន។ ការចំណាយទាំងនេះ នឹងត្រូវបង់ជាមួយនឹងពន្ធអចលនទ្រព្យកាន់តែខ្ពស់។ ទីបំផុត ការអនុម័តលើប័ណ្ណបំណុលនាពេលអនាគតនឹងអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងតំបន់ និងអ្នកបោះឆ្នោត។

**សូមចូលទៅកាន់ [sos.ca.gov/campaign-lobbying/cal-access-resources/measure-contributions/2024-ballot-measure-contribution-totals](https://sos.ca.gov/campaign-lobbying/cal-access-resources/measure-contributions/2024-ballot-measure-contribution-totals) សម្រាប់បញ្ជីគណៈកម្មាធិការ បង្កើតឡើងជាចម្បងដើម្បីគាំទ្រ ឬប្រឆាំងវិធានការនេះ។**

**សូមចូលទៅកាន់ [fppc.ca.gov/transparency/top-contributors.html](https://fppc.ca.gov/transparency/top-contributors.html) ដើម្បីចូលមើលអ្នកជួយវិភាគទានកំពូលទាំង 10 របស់គណៈកម្មាធិការ។**